

បទបញ្ជាសុខាភិបាលសម្រាប់គ្រប់គ្រងជំងឺកូវីដ-១៩

បទបញ្ជាចេញ៖ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២

ចាប់អនុវត្តពីម៉ោង ១២:០១ព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២

សូមអានបទបញ្ជានេះដោយប្រុងប្រយ័ត្ន។ ការបំពានឬខកខានពុំបានអនុវត្តតាមបទបញ្ជានេះ គឺជាបទល្មើសមួយ ដែលត្រូវផ្ដន្ទាទោសដោយពិន័យ ដាក់ពន្ធនាគារ ឬទាំងពីរ។ (ក្រមសុខភាពនិងសុវត្ថិភាពរបស់រដ្ឋកាលីហ្វ័រញ៉ា § 120275 et seq)

សង្ខេប៖ បទបញ្ជារបស់មន្ត្រីសុខាភិបាលក្រុងឡុងប៊ិច(ឬហៅថាបទបញ្ជា)នេះ មានអានុភាពលើបទបញ្ជាទាំងអស់ពីមុនៗមក ដូចជាបទបញ្ជាស្តីពីភាពមានសុវត្ថិភាពជាងបើនៅផ្ទះ និងបទបញ្ជាសុខាភិបាលសម្រាប់ការគ្រប់គ្រងជំងឺកូវីដ-១៩។ បទបញ្ជានេះគឺហួសពីផែនការសុវត្ថិភាពសេដ្ឋកិច្ចរបស់រដ្ឋ(បទបញ្ជាពីមុនៗ) ដែលដាក់ចេញដោយមន្ត្រីសុខាភិបាលក្រុងឡុងប៊ិច ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគកូវីដ-១៩) នៅក្នុងទីក្រុងឡុងប៊ិច។

ដោយហេតុថាបទបញ្ជានេះអាចប្រែប្រួលទៅតាមព័ត៌មាននិងការណែនាំថ្មី អ្នកទាំងឡាយដែលត្រូវអនុវត្តតាមវា រួមមានម្ចាស់ អ្នកគ្រប់គ្រង ឬអ្នកកាន់ការនៅទីកន្លែងណាមួយដែលត្រូវអនុវត្ត គឺត្រូវតាមដានគេហទំព័ររបស់នាយកដ្ឋានសុខាភិបាលនិងសេវាសង្គម ឲ្យបានជាប់ជាប្រចាំ ដើម្បីកំណត់ការកែសម្រួលណាមួយចំពោះបទបញ្ជានេះ និងត្រូវអនុវត្តតាមបច្ចុប្បន្នភាពទាំងអស់ រហូតបទបញ្ជានេះត្រូវលុបចោលវិញ។ អត្ថបទឌីជីថលនៃបទបញ្ជានេះ មាននៅគេហទំព័រនេះ៖ www.longbeach.gov/covid19 ឬស្កេនលេខកូដ QR Code ខាងក្រោមនេះ៖



ការកែប្រែជំហានទៅនឹងបទបញ្ជានេះ រួមមាន៖

- អនុសាសន៍អំពីការពាក់ម៉ាស់នៅក្នុងអគារ ត្រូវបានកែសម្រួលឲ្យស្របតាមការណែនាំរបស់មន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋកាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២២ ដែលឥឡូវនេះប្រើប្រាស់គោលការណ៍គ្រប់គ្រងជំងឺកូវីដ-១៩កម្រិតសហគមន៍នៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង(CDC) ដើម្បីជូនដំណឹងពីអនុសាសន៍នានា។
- ការពាក់ម៉ាស់ក្នុងយានធ្វើដំណើរជាសាធារណៈ ឬទីប្រជុំជនដឹកជញ្ជូន គឺលែងតម្រូវឲ្យមានទៀតហើយ។ បុគ្គលគ្រប់រូបត្រូវប្រើប្រាស់គោលការណ៍គ្រប់គ្រងជំងឺកូវីដ-១៩កម្រិតសហគមន៍នៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង(CDC) ដើម្បីសម្រេចថាតើពេលណាគួរពាក់ម៉ាស់ការពារ។
- បុគ្គលគ្រប់រូបដែលរស់នៅក្នុងទីក្រុងឡងប៊ិច ត្រូវអនុវត្តតាមលក្ខខណ្ឌកំណត់ ដែលមានចែងនៅក្នុងបទបញ្ជាហ្វូសពីផែនការរបស់មន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ កាលពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២២នោះ។

ឥឡូវនេះសាលាក្រុងឡងប៊ិចកំពុងមានចំនួនឆ្លងទាប បើផ្អែកលើតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតសហគមន៍របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង(CDC)។ បទបញ្ជាសុខាភិបាលនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឲ្យស្របតាមការណែនាំរបស់មន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ សម្រាប់ការប្រើប្រាស់ម៉ាស់ ដែលអាចរកបាននៅតាមគេហទំព័រនេះ៖ <https://www.cdph.ca.gov/programs/CID/DCDC/Pages/COVID-19/guidance-for-face-coverings.aspx>។

ដោយស៊ីសង្វាក់គ្នាទៅនឹងផែនការឆ្លាតវៃជាងនេះ (SMARTER Plan) រដ្ឋកាលីហ្វ័រញ៉ាបានប្តូរអនុសាសន៍អំពីការពាក់ម៉ាស់ ទៅជាក្របខ័ណ្ឌមួយដែលមានបំណងផ្តល់ព័ត៌មាន និងអនុសាសន៍ ដែលបុគ្គលគ្រប់រូបត្រូវប្រើប្រាស់ ដើម្បីសម្រេច ថាតើឥរិយាបថបង្ការណាមួយដែលត្រូវប្រើប្រាស់ និងត្រូវប្រើនៅពេលណា អាស្រ័យទៅតាមការប្រថុយប្រថានរបស់ពួកគាត់ និងសមាជិកគ្រួសាររបស់ពួកគាត់ចំពោះការឈឺធ្ងន់។ បុគ្គលគ្រប់រូបត្រូវប្រើប្រាស់គោលការណ៍គ្រប់គ្រងជំងឺកូវីដ-១៩កម្រិតសហគមន៍នៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង(CDC) សម្រាប់ក្រុងឡងប៊ិច (www.longbeach.gov/covid19) ដើម្បីសម្រេច ថាតើពេលណាដែលត្រូវពាក់ម៉ាស់ និងពេលណាដែលត្រូវអនុវត្តវិធានការបង្ការដទៃទៀត។

វ៉ាក់សាំងជំងឺកូវីដ-១៩ និងវ៉ាក់សាំងជំរុញ នៅតែជាយុទ្ធសាស្ត្របង្ការដ៏សំខាន់បំផុត សម្រាប់ការពារកុំឲ្យឈឺធ្ងន់ និងស្លាប់ដោយសារជំងឺកូវីដ-១៩។ វ៉ាក់សាំងជំងឺកូវីដ-១៩ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារនិងឱសថរបស់សហរដ្ឋអាមេរិក បានបង្ហាញឲ្យឃើញថាមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការការពារកុំឲ្យឈឺធ្ងន់និងស្លាប់។ វ៉ាក់សាំងទាំងនេះ ត្រូវបានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង(CDC) ណែនាំឲ្យប្រើសម្រាប់អ្នកទាំងឡាយណា ដែលមានសិទ្ធិប្រើវ៉ាក់សាំងនោះ។

បទបញ្ជានេះមានគោលបំណងសំខាន់ គឺបន្តកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងទីក្រុងឡុងប៊ិច សម្រាប់មនុស្សគ្រប់គ្នា (ជាពិសេសអ្នកដែលមិនបានចាក់វ៉ាក់សាំងគ្រប់ចំនួន និងអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដែរ ប៉ុន្តែគ្មានប្រព័ន្ធភាពស៊ាំក្នុងខ្លួន) ដើម្បីការពារអ្នកទាំងឡាយណាដែលងាយនឹងរងគ្រោះពីការឆ្លងជំងឺនេះ ដើម្បីការពារមុខងារនិងការប្រព្រឹត្តិទៅរបស់មន្ទីរពេទ្យ និងប្រព័ន្ធសុខាភិបាល និងដើម្បីត្រៀមខ្លួនទប់ទល់នឹងបញ្ហាប្រឈមនានាទៅថ្ងៃអនាគត ដែលអាចកើតមានពីការបំប្លែងខ្លួនជាបន្តបន្ទាប់នៃមេរោគ SARS-CoV-2។ អាស្រ័យហេតុនេះ បទបញ្ជានេះអនុញ្ញាតឲ្យអាជីវកម្ម សាលារៀន និងសកម្មភាពដទៃទៀត នៅតែបន្តបើកដំណើរការ ដែលក្នុងពេលជាមួយគ្នានេះ ត្រូវដាក់ចេញនូវលក្ខខណ្ឌជាក់លាក់មួយចំនួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ជាទ្រង់ទ្រាយធំណាមួយទៀត។ បទបញ្ជានេះប្រើប្រាស់ទាំងតួលេខនៃការគ្រប់គ្រងជំងឺកូវីដ-១៩កម្រិតសហគមន៍របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង(CDC) និងផែនការឆ្លាតវៃជាងនេះ (SMARTER Plan) របស់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីណែនាំសាធារណជនក្នុងក្រុងឡុងប៊ិច អំពីការឆ្លើយតបក្នុងការកាត់បន្ថយបញ្ហាសុខភាពសាធារណៈ ដោយពិនិត្យទៅលើស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩ ក្នុងទីក្រុងឡុងប៊ិច។

បទបញ្ជានេះបន្តដាក់លក្ខខណ្ឌសុវត្ថិភាពជាក់លាក់មួយចំនួនលើបុគ្គលទាំងឡាយ ដែលស្ថិតក្នុងស្ថានភាពភាពមានហានិភ័យខ្ពស់ តាមអនុសាសន៍របស់ជាតិនិងរដ្ឋ។ លើសពីនេះទៅទៀត បទបញ្ជានេះមានរួមបញ្ចូលសេចក្តីយោងទៅលើបទបញ្ជារបស់មន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ កាលពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ ដែលតម្រូវឲ្យមានវិធានការជាក់លាក់មួយចំនួន ក្នុងការបង្ការការចម្លងជំងឺ ដែលត្រូវអនុវត្តនៅតាមកន្លែងថែទាំសុខភាពអ្នកមានជំងឺរ៉ាំរ៉ៃ និងកន្លែងថែទាំសុខភាពរយៈពេលយូរអង្វែង កន្លែងប្រមូលផ្តុំមនុស្សច្រើនដែលងាយឆ្លងជំងឺ និងកន្លែងផ្តល់សេវាថែទាំសុខភាពដទៃទៀត។ ជាការសំខាន់ បទបញ្ជារបស់រដ្ឋនេះទទួលស្គាល់ថា អង្គការរដ្ឋាភិបាលមូលដ្ឋាន អាជីវកម្ម និងទីតាំងផ្សេងៗ អាចសម្រេចដោយខ្លួនឯងក្នុងការបន្តកំណត់វិធានការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺនេះ សម្រាប់អតិថិជន អ្នកមកទស្សនា និងកម្មករ។

ក្រោមអំណាចរបស់សុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា និងផ្នែកនៃក្រមសុវត្ថិភាព 101040, 101475, 101085 និង 120175 មន្ត្រីសុខាភិបាលនៃក្រុងឡុងប៊ិច ចេញបទបញ្ជាដូចតទៅ៖

- ១) បន្តអនុវត្តវិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩។ ជនគ្រប់រូបដែលរស់នៅក្នុងក្រុងឡុងប៊ិច គួរបន្តអនុវត្តតាមលក្ខខណ្ឌ និងវិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ តាមការណែនាំ ឲ្យបានគ្រប់ពេលគ្រប់ពេលគ្រប់វេលា និងនៅពេលជួបជុំគ្នាជាមួយមនុស្សដទៃក្នុងសហគមន៍ កន្លែងធ្វើការ កន្លែងជួបជុំគ្នា

ផ្សេងទៀត ឬសាលារៀន ជាពិសេសនៅពេលដែលមានអ្នកមិនទាន់ចាក់វ៉ាក់សាំងច្រើនគ្នាមកពី គេហដ្ឋានផ្សេងៗ មកនៅក្បែរៗគ្នា។ ជនគ្រប់រូបដែលរស់នៅទីក្រុងឡងប៊ិច ត្រូវបន្តអនុវត្តតាម**បទបញ្ជា ឲ្យនៅដាច់ដោយឡែកពីគ្នារបស់ក្រុងឡងប៊ិច** ឬ**បទបញ្ជាចត្តាឡីស័ករបស់ក្រុងឡងប៊ិច** តាមដែលអាច ធ្វើទៅបាន។

២) ជនគ្រប់រូបនៅទីក្រុងឡងប៊ិច ត្រូវអនុវត្តតាមលក្ខខណ្ឌដែលមានចែងក្នុងបទបញ្ជា“លើសពីផែនការ” របស់មន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ កាលពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២២ ដោយសារតែបទ បញ្ជានោះអាចត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់។ អ្នកអាចមើលបទបញ្ជានោះតាមរយៈគេហទំព័រ នេះ៖ <https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/Order-of-the-State-Public-Health-Officer-Beyond-Blueprint.aspx>។ ការខកខានមិនបានអនុវត្តតាមលក្ខខណ្ឌតម្រូវណាមួយ ដែល មានចែងក្នុងបទបញ្ជារបស់មន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋនេះ ត្រូវចាត់ទុកថាជាការបំពានបទ បញ្ជានេះ។

៣) ម៉ាស់ពាក់លើមុខ។ ជនគ្រប់រូបត្រូវអនុវត្តតាមលក្ខខណ្ឌ ដែលមានចែងក្នុង“ការណែនាំសម្រាប់ពាក់ ម៉ាស់គ្របមុខ” ដែលចេញដោយនាយកដ្ឋានសុខាភិបាលរបស់រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២២ ដោយសារតែការណែនាំនោះ អាចត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់។ អ្នកអាចមើលការ ណែនាំនោះតាមរយៈគេហទំព័រនេះ៖ <https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/guidance-for-face-coverings.aspx>។ ការខកខានមិនបានអនុវត្តតាមលក្ខខណ្ឌណាមួយ ដូចដែល មានចែងក្នុងបទបញ្ជារបស់មន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ ក្រោមចំណងជើងថា“ការណែនាំ សម្រាប់ការប្រើម៉ាស់គ្របមុខ” ដូចដែលអាចត្រូវបានធ្វើវិសោធនកម្មរួចនោះ គឺត្រូវចាត់ទុកថាជាការ បំពានលើបទបញ្ជានេះ។

៤) ស្ថាប័នអាជីវកម្ម និងរដ្ឋាភិបាល។ រាល់និយោជកនៅកន្លែងធ្វើការទាំងអស់ ត្រូវអនុវត្តតាមច្បាប់ និង បទប្បញ្ញត្តិទាំងឡាយ ដូចដែលមានចែងក្នុងការណែនាំរបស់រដ្ឋ សម្រាប់“ការឆ្លើយតបទៅនឹងជំងឺកូវីដ- ១៩ នៅក្នុងកន្លែងធ្វើការសម្រាប់និយោជក” ដែលព័ត៌មាននោះ អ្នកអាចរកបាននៅទីនេះ៖ <https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/Workplace-Outbreak-Employer-Guidance.aspx>។

ក) ក្នុងករណីដែលម្ចាស់ អ្នកគ្រប់គ្រង ឬប្រតិបត្តិករនៃអាជីវកម្មណាមួយ ដឹងថាមានករណីបី(៣) ឬ ច្រើនកើតមាននៅកន្លែងធ្វើការរបស់ខ្លួន ក្នុងអំឡុងពេល ១៤ថ្ងៃ និយោជកគួររាយការណ៍អំពីការឆ្លង

នេះ ទៅនាយកដ្ឋានសុខាភិបាលរបស់ក្រុងឡុងប៊ិច និងផ្នែកសេវាសង្គម តាមរយៈលេខទូរស័ព្ទនេះ ៖562-570-4302 ឬតាមរយៈអនឡាញនៅទីនេះ៖ <https://longbeach.gov/health/diseases-and-condition/information-on/coronavirus/for-businesses/>។

៥) ការប្រឹក្សាយោបល់អំពីការធ្វើដំណើរ។ មន្ត្រីសុខាភិបាល និង CDPH សូមណែនាំថាបុគ្គលគ្រប់រូបត្រូវអនុវត្តតាមការណែនាំអំពីការធ្វើដំណើររបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង (CDC)។ ការណែនាំនោះ អ្នកអាចរកបាននៅទីនេះ៖ <https://www.cdc.gov/coronavirus/2019-ncov/travelers/index.html>។

៦) ការណែនាំអំពីខ្យល់ចេញចូល។ រាល់អាជីវកម្ម និងស្ថាប័នរដ្ឋាភិបាលទាំងអស់ ដែលបើកដំណើរការខាងក្នុងអគារ ត្រូវបានជំរុញឲ្យពិនិត្យឡើងវិញ និងអនុវត្តតាមការណែនាំអំពីខ្យល់ចេញចូល ទៅតាមការគួរ។ សូមមើលការណែនាំបណ្តោះអាសន្នសម្រាប់ខ្យល់ចេញចូល ការចម្រោះខ្យល់ និងគុណភាពខ្យល់ក្នុងបរិយាកាសក្នុងអគាររបស់នាយកដ្ឋានសុខាភិបាលសាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា ដែលអ្នកអាចរកវាបានតាមរយៈគេហទំព័រនេះ៖ <https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/Interim-Guidance-for-Ventilation-Filtration-and-Air-Quality-in-Indoor-Environments.aspx>។

៧) លក្ខខណ្ឌតម្រូវក្នុងការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកផ្នែកថែទាំសុខភាព។ បទបញ្ជាបញ្ចូលខ្លឹមសារដោយយោងដូចមានចែងពេញលេញ នៅក្នុងបទបញ្ជារបស់មន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២២ ដែលមានចំណងជើងថា “លក្ខខណ្ឌតម្រូវក្នុងការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកផ្នែកថែទាំសុខភាព” ដូចដែលអាចត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ ដែលតម្រូវឲ្យមានវិធានការថ្នាក់រដ្ឋបន្ថែមទៀត ដើម្បីបង្ការពលរដ្ឋដែលងាយរងគ្រោះជាពិសេស។ អ្នកអាចរកបទបញ្ជានោះបានតាមរយៈនេះ៖ <https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/Order-of-the-State-Public-Health-Officer-Health-Care-Worker-Vaccine-Requirement.aspx>។ បទបញ្ជានេះត្រូវអនុវត្តបន្ថែមទៀត ជាមួយនឹងលក្ខខណ្ឌតម្រូវទាំងឡាយ ដូចដែលមានចែងក្នុងបទបញ្ជារបស់មន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ ក្រោមចំណងជើងថា “លក្ខខណ្ឌតម្រូវក្នុងការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកផ្នែកថែទាំសុខភាព” ចំពោះបុគ្គលិកផ្នែកធ្មេញ និងបុគ្គលិកថែទាំសុខភាពតាមគេហដ្ឋាន។ ការខកខានមិនបានអនុវត្តតាមលក្ខខណ្ឌតម្រូវណាមួយ ដែលចែងក្នុងបទបញ្ជារបស់មន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ ក្រោមចំណងជើងថា “លក្ខខណ្ឌតម្រូវក្នុងការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកផ្នែកថែទាំសុខភាព” ដូចដែលអាចត្រូវបានធ្វើវិសោធនកម្មនោះ គឺត្រូវចាត់ទុកថាជាការបំពាននឹងបទបញ្ជានេះ។

៨) វិស័យដែលបន្តតម្រូវឲ្យមានវិធានការកាត់បន្ថយហានិភ័យបន្ថែម។ វិស័យខាងក្រោមនេះមេប្រើមនុស្ស និងពលរដ្ឋ ដែលមានអត្រាបានចាក់វ៉ាក់សាំងទាប អ្នកដែលងាយរងគ្រោះក្នុងការឆ្លងជំងឺ ឬអ្នកដែលពុំមានសិទ្ធិទទួលបានវ៉ាក់សាំង។ អាស្រ័យហេតុនេះវិស័យទាំងនេះនៅតែបន្តតម្រូវឲ្យអនុវត្តវិធានការកាត់បន្ថយហានិភ័យបន្ថែម និងត្រូវបើកដំណើរការដោយត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោមនេះ៖

ក) សាលារៀនថ្នាក់ K-12។ រាល់សាលារៀនសាធារណៈ និងឯកជនថ្នាក់ K-12 ទាំងអស់នៅក្នុងក្រុងឡុងប៊ិច ត្រូវផ្តល់ការណែនាំតាមគោលការណ៍ណែនាំ ដែលបានចេញដោយមន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ “គោលការណ៍ណែនាំសុខភាពសាធារណៈស្តីពីជំងឺកូវីដ-១៩ សម្រាប់សាលារៀនថ្នាក់ K-12 ដើម្បីគាំទ្រការរៀនសូត្រចំពោះមុខដោយសុវត្ថិភាព ឆ្នាំសិក្សា ២០២២-២០២៣” ដូចដែលអាចត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងដែលអាចរកបានតាមរយៈគេហទំព័រនេះ៖ <https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/K-12-Guidance-2022-23-School-Year.aspx>។ ការខកខានមិនបានអនុវត្តតាមលក្ខខណ្ឌតម្រូវណាមួយ ដូចដែលមានចែងក្នុងគោលការណ៍ណែនាំ ដែលចេញដោយមន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋសម្រាប់“គោលការណ៍ណែនាំសុខភាពសាធារណៈស្តីពីជំងឺកូវីដ-១៩ សម្រាប់សាលារៀនថ្នាក់ K-12 ដើម្បីគាំទ្រការរៀនសូត្រចំពោះមុខដោយសុវត្ថិភាព ឆ្នាំសិក្សា ២០២២-២០២៣” ដូចដែលអាចត្រូវបានធ្វើវិសោធនកម្មនោះ គឺត្រូវចាត់ទុកថាជាការបំពានទៅនឹងបទបញ្ជានេះ។

ខ) កន្លែងមើលក្មេង។ កន្លែងមើលក្មេងត្រូវអនុវត្តតាមគោលការណ៍ណែនាំ ដែលបានចេញដោយមន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ ក្រោមចំណងជើងថា “គោលការណ៍ណែនាំអំពីជំងឺកូវីដ-១៩ ដែលបានធ្វើបច្ចុប្បន្នភាព៖ កម្មវិធីថែទាំកុមារ និងអ្នកផ្តល់សេវាថែទាំកុមារ” ដូចដែលអាចត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ ដែលអ្នកអាចរកវាបាន តាមរយៈគេហទំព័រនេះ៖ <https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/Child-Care-Guidance.aspx>។ ការខកខានមិនបានអនុវត្តតាមលក្ខខណ្ឌតម្រូវណាមួយ ដូចដែលមានចែងនៅក្នុងបទបញ្ជារបស់មន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ ក្រោមចំណងជើងថា “គោលការណ៍ណែនាំអំពីជំងឺកូវីដ-១៩ ដែលបានធ្វើបច្ចុប្បន្នភាព៖ កម្មវិធីថែទាំកុមារ និងអ្នកផ្តល់សេវាថែទាំកុមារ” ដូចដែលត្រូវបានធ្វើវិសោធនកម្មនោះ គឺត្រូវចាត់ទុកថាជាការបំពានទៅនឹងបទបញ្ជានេះ។

គ) ព្រឹត្តិការណ៍ធំៗ។ បុគ្គល ប្រតិបត្តិករ អាជីវកម្ម និងស្ថាប័នទាំងអស់ ត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវដូចដែលមានចែងក្នុងឯកសារ ចុះថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២២ “លើសពីផែនការសម្រាប់វិស័យឧស្សាហកម្ម និងអាជីវកម្ម (រួមទាំងព្រឹត្តិការណ៍ធំៗ)” ដែលចេញដោយនាយកដ្ឋានសុខាភិបាល

សាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា ដូចដែលអាចត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងដែល អាចរកបានទីនេះ៖ [https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-](https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/Beyond-Blueprint-Framework.aspx)

[19/Beyond-Blueprint-Framework.aspx](https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/Beyond-Blueprint-Framework.aspx)។ ការខកខានមិនបានអនុវត្តតាមលក្ខខណ្ឌតម្រូវណា មួយ ដូចដែលមានចែងក្នុងឯកសាររបស់មន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ ក្រោមចំណងជើង ថា“លើសពីផែនការសម្រាប់វិស័យឧស្សាហកម្ម និងអាជីវកម្ម (រួមទាំងព្រឹត្តិការណ៍ធំៗ) ដូចដែល ត្រូវបានធ្វើវិសោធនកម្មនោះ គឺត្រូវចាត់ទុកថាជាការបំពានទៅនឹងបទបញ្ជានេះ។

គោលបំណង និងសម្ពាងហេតុ

៩) គោលបំណង។ បទបញ្ជារបស់មន្ត្រីសុខាភិបាលរបស់ក្រុងឡុងប៊ិចនេះ មានអានុភាពលើបទបញ្ជាទាំង អស់ពីមុនៗមក ដូចជាបទបញ្ជាស្តីពីភាពមានសុវត្ថិភាពជាងបើនៅផ្ទះ ចេញដោយមន្ត្រីសុខាភិបាល ក្រុងឡុងប៊ិច។ បទបញ្ជានេះស្របគ្នាទៅនឹងបទបញ្ជាសុខាភិបាលផ្សេងៗទៀត ដែលត្រូវបានអនុវត្ត ដោយមន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ និងយកជាសេចក្តីយោងនៅក្នុងបទបញ្ជានេះ ពាក់ព័ន្ធនឹង ជំងឺកូវីដ-១៩។

១០) ចេតនា។ បទបញ្ជានេះមានចេតនាបន្តកិច្ចការពារសហគមន៍ កុំឲ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសបុគ្គល ទាំងឡាយណាដែលមិនបានចាក់វ៉ាក់សាំង ឬមិនអាចចាក់វ៉ាក់សាំងបានគ្រប់ដូសទប់នឹងជំងឺកូវីដ-១៩ នៅក្នុងទីក្រុងឡុងប៊ិច ដោយសារតែវិធានការបង្ការដទៃទៀត ត្រូវបានដកចេញ និងដើម្បីបង្កើនការ ចាក់វ៉ាក់សាំង និងដូសជំរុញឲ្យមានអត្រាកើនឡើងខ្ពស់ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ ក្នុងរយៈពេលយូរអង្វែង ដើម្បីឲ្យសហគមន៍ទាំងមូលមានសុវត្ថិភាពជាងមុន និងដើម្បីឲ្យយើងអាច បិទបញ្ចប់ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ នេះ។

១១) មធ្យោបាយដែលពុំសូវរឹតត្បិតពេក។ បទបញ្ជាទាំងឡាយដែលមាននៅក្នុងបទបញ្ជានេះ គឺមានភាព ចាំបាច់ និងដាក់ចេញនូវវិធានការបង្ការដែលពុំសូវរឹតត្បិតខ្លាំងដូចមុន ក្នុងការគ្រប់គ្រង និងកាត់បន្ថយ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងទីក្រុងឡុងប៊ិច។ បទបញ្ជានេះជួយរក្សាសមត្ថភាពផ្នែកថែទាំ សុខភាពដែលកំពុងត្រូវការខ្លាំង និងដែលមានកម្រិតនៅក្នុងទីក្រុងឡុងប៊ិច និងជួយសង្គ្រោះជីវិត ពលរដ្ឋទីក្រុងឡុងប៊ិច។

១២) ច្បាប់រដ្ឋតម្រូវឲ្យមន្ត្រីសុខាភិបាលចាត់វិធានការចាំបាច់នានា ដើម្បីបង្ការការរីករាលដាលនៃជំងឺឆ្លង។ ក្រុមរបស់សុវត្ថិភាពនិងសុខភាពរបស់រដ្ឋកាលីហ្វ័រញ៉ា ផ្នែក 120175 តម្រូវឲ្យមន្ត្រីសុខាភិបាលដឹង ឬ មានហេតុផលក្នុងការជឿ ថាមានករណីជំងឺឆ្លងកើតមានឡើង ឬទើបកើតមានឡើងនាពេលថ្មីៗនេះ នៅក្នុងទីក្រុងឡុងប៊ិច ដើម្បីចាត់វិធានការដែលចាំបាច់ ក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺនេះ ឬទប់ កុំឲ្យមានករណីឆ្លងថ្មីបន្ថែមទៀត។ ជាងនេះទៅទៀត ក្រុមសុខភាពនិងសុវត្ថិភាពរបស់រដ្ឋកាលីហ្វ័រញ៉ា ផ្នែក 101040 និង 101475 ចែងផ្តល់សិទ្ធិអំណាចទៅមន្ត្រីសុខាភិបាលសាធារណៈ ក្នុងការចាត់វិធាន ការណាមួយដើម្បីបង្ការ និងរក្សាសុខភាពសាធារណៈ ឲ្យរួចផុតពីមហន្តរាយផ្នែកសុខភាពសាធារណៈ ក្នុងអំឡុងគ្រាអាសន្នថ្នាក់រដ្ឋ ឬមូលដ្ឋាន នៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេ។

១៣) ការបន្តភាពធ្ងន់ធ្ងរផ្នែកសុខភាព និងហានិភ័យផ្នែកសុវត្ថិភាពដែលបង្កដោយជំងឺកូវីដ-១៩។ បទបញ្ជា នេះឈរលើមូលដ្ឋាននៃភ័ស្តុតាង និងការអនុវត្តល្អៗ ដែលទើបនឹងដឹងនៅពេលថ្មីៗ និងដែលអាចរក បាន ដើម្បីការពារពលរដ្ឋទូទៅ ឲ្យរួចផុតពីហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ដោយសារតែការ ឆ្លងជំងឺកូវីដ-១៩ និងដើម្បីការពារប្រព័ន្ធសុខាភិបាល កុំឲ្យជួបស្ថានភាពជន់ជោរដោយករណីឆ្លងនៅ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងមន្ទីរពេទ្យ។ បទបញ្ជានេះត្រូវបានចេញដោយឈរលើមូលដ្ឋាននៃការ កំណត់ដូចតទៅ៖ ភ័ស្តុតាងនៃការបន្តឆ្លងជំងឺកូវីដ-១៩យ៉ាងច្រើនគួរសម ក្នុងសហគមន៍ក្នុងទីក្រុងឡុង ប៊ិច ឯកសារអំពីករណីឆ្លងប៉ុន្តែគ្មានរោគសញ្ញា ភ័ស្តុតាងបែបវិទ្យាសាស្ត្រ និងការអនុវត្តល្អៗពាក់ព័ន្ធ នឹងវិធីសាស្ត្រដែលមានប្រសិទ្ធភាព ក្នុងការបន្ថយល្បឿននៃការឆ្លងជំងឺជាទូទៅ និងជំងឺកូវីដ-១៩ ជា ពិសេស ភ័ស្តុតាងដែលពលរដ្ឋក្នុងទីក្រុង ដែលបន្តប្រឈមនឹងគ្រោះថ្នាក់ក្នុងការឆ្លង ដោយប្រឈម នឹងស្ថានភាពធ្ងន់ធ្ងរផ្នែកសុខភាព រួមទាំងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារឆ្លង ជំងឺកូវីដ-១៩ មកពីកត្តាវ័យចាស់ជរា ស្ថានភាពសុខភាពយ៉ាប់យឺនដែលមានស្រាប់ ការមិនបានចាក់ វ៉ាក់សាំង ឬមិនមានសិទ្ធិចាក់វ៉ាក់សាំង និងមេរោគបំប្លែងថ្មីបន្ថែមទៀតដែលបង្កជំងឺកូវីដ-១៩ និងដែល ត្រូវបានបង្ហាញថាបង្កឲ្យមានជំងឺធ្ងន់ធ្ងរជាងនេះ និងដែលមាននៅក្នុងទីក្រុងឡុងប៊ិច និងភ័ស្តុតាង បន្ថែមទៀត ដែលថាពលរដ្ឋក្នុងទីក្រុងឡុងប៊ិច រួមទាំងក្មេងៗនិងមនុស្សដែលមានសុខភាពមាំមួនផង ក៏ សុទ្ធតែប្រឈមនឹងគ្រោះថ្នាក់សុខភាព និងប្រឈមក្នុងការចម្លងមេរោគនេះទៅអ្នកដទៃទៀត រួមមាន កត្តាវ័យ ស្ថានភាពសុខភាពរបស់ពលរដ្ឋមួយភាគធំនៅទីក្រុងឡុងប៊ិច ដែលធ្វើឲ្យពលរដ្ឋទាំងនោះ ងាយរងគ្រោះក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ ដូចជាត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ដោយសារ ជំងឺកូវីដ-១៩ និងភ័ស្តុតាងបន្ថែមទៀត ដែលថាមនុស្សដទៃទៀត រួមទាំងក្មេងៗ និងអ្នកដែលមានសុខ ភាពមាំមួនផង ក៏សុទ្ធតែប្រឈមនឹងហានិភ័យឆ្លងជំងឺនេះដែរ។

១៤) លក្ខខណ្ឌសុខភាពនៅមូលដ្ឋានពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ដែលកំពុងនៅមានក្នុងទីក្រុងឡុងប៊ិច កំពុងកើនឡើង និងបន្តបង្ហាញនូវគ្រោះថ្នាក់ខ្ពស់នៃផលប៉ះពាល់ដល់សុខភាពរបស់អ្នកដែលមិនបានចាក់វ៉ាក់សាំង ឬអ្នកដែលមិនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បច្ចុប្បន្ន៖ យើងមានវ៉ាក់សាំងសម្រាប់ការពារជំងឺកូវីដ-១៩។ ប៉ុន្តែ មេរោគបំប្លែងថ្មីនៃមេរោគនេះ ដែលងាយនឹងឆ្លង ឬបណ្តាលឲ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ កំពុងមានវត្តមាននៅក្នុងទីក្រុងឡុងប៊ិច និងនៅតែជាគ្រោះថ្នាក់ដល់អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ដោយសារយោងលើអង្គហេតុដែលថា អ្នកដែលមិនបានចាក់វ៉ាក់សាំង នៅតែងាយឆ្លង និងចម្លងជំងឺកូវីដ-១៩ តាមរយៈខ្យល់ និងបរិយាកាសអាចអ្នកក្នុងអគារ វិធានការដទៃទៀតគឺត្រូវអនុវត្តជាចាំបាច់ រហូតដល់ពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំង ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩នេះ។ គិតត្រឹមថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២ មានករណីឆ្លងជំងឺកូវីដ-១៩ យ៉ាងហោចណាស់ ១៥១,៤២៧ករណី ក្នុងនោះមានអ្នកស្លាប់ ១,៣៣០នាក់ដែលត្រូវបានរាយការណ៍ក្នុងក្រុងឡុងប៊ិច។ អ្វីដែលរឹតតែធ្វើឲ្យការឆ្លងក្នុងសហគមន៍កាន់តែអាក្រក់ជាងនេះទៀតនោះ គឺមានបុគ្គលមួយចំនួនដែលឆ្លងជំងឺកូវីដ-១៩ ពួកគាត់គ្មានចេញរោគសញ្ញា ឬមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ។ ដូច្នេះពួកគាត់មិនដឹងថាពួកគាត់ឆ្លងមេរោគ និងកំពុងចម្លងវាទៅអ្នកដទៃនោះឡើយ។ ដោយហេតុថា សូម្បីតែអ្នកដែលគ្មានរោគសញ្ញា ក៏ពួកគាត់អាចចម្លងមេរោគនេះបាន និងដោយសារតែមានភ័ស្តុតាងថ្មីបង្ហាញថា ជំងឺកូវីដ-១៩នេះ ឥឡូវនេះកាន់តែងាយឆ្លងរាលដាលដូច្នេះការពាក់ម៉ាស់នៅក្នុងអគារគឺជាវិធានការជួយកាត់បន្ថយគ្រោះថ្នាក់ក្នុងការឆ្លង ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យក្នុងការចម្លងមេរោគនេះ។

១៥) បន្តត្រួតពិនិត្យទិន្នន័យនៃការរីករាលដាលនៃមេរោគ។ មន្ត្រីសុខាភិបាលនឹងបន្តត្រួតពិនិត្យទិន្នន័យនៃការរីករាលដាលនៃមេរោគ ដើម្បីវាយតម្លៃអំពីផលប៉ះពាល់នៃការដកបម្រាមផ្សេងៗ និងការអនុញ្ញាតឲ្យវិស័យផ្សេងៗបើកដំណើរការឡើងវិញដូចដើម។ តួលេខទាំងនោះរួមមាន៖

- ក) ចំនួនករណីថ្មីៗ ការសម្រាកនៅមន្ទីរពេទ្យ និងករណីស្លាប់ក្នុងចំណោមពលរដ្ឋក្នុងតំបន់ដែលមានភាគរយមនុស្សមានសុខភាពមិនមាំមួន និងតាមពូជសាសន៍/ជាតិពន្ធុ។
- ខ) ចំនួនភាគរយនៃការធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលរាយការណ៍ថាវិជ្ជមាន។
- គ) អត្រាករណីជំងឺកូវីដ-១៩។

ឃ) វ៉ាក់សាំងជំងឺកូវីដ-១៩ ដែលមាន និងភាគរយនៃពលរដ្ឋក្រុងឡុងប៊ិចដែលមានសិទ្ធិទទួលបាន វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។

ង) ចំនួនអ្នកចាក់វ៉ាក់សាំងគ្រប់ដួស ប៉ុន្តែនៅតែធ្លាក់ខ្លួនឈឺ សម្រាកនៅមន្ទីរពេទ្យ ឬស្លាប់ ដោយសារជំងឺកូវីដ-១៩។

១៦) ការបញ្ចូលគ្នារវាងសេចក្តីប្រកាសអំពីគ្រាអាសន្នរបស់រដ្ឋ និងមូលដ្ឋាន។ បទបញ្ជានេះត្រូវបានចេញ ដោយអនុលោមតាម និងដោយដាក់បញ្ចូលគ្នានូវខ្លឹមសារនៃសេចក្តីយោងនេះ គឺសេចក្តីប្រកាសរបស់ រដ្ឋអំពីគ្រាអាសន្ន ចុះថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២០ ចេញដោយអភិបាលរដ្ឋលោក ហ្គាវិន ញូសំ (Gavin Newsom) និងសេចក្តីប្រកាស ចុះថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២០ អំពីគ្រាអាសន្នក្នុងមូលដ្ឋាន ដែលចេញ ដោយអ្នកគ្រប់គ្រងទីក្រុង និងសេចក្តីប្រកាសអំពីគ្រាអាសន្នផ្នែកសុខភាពរបស់មន្ត្រីសុខាភិបាល ដែល ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាក្រុង កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ ដែរ និងសេចក្តីប្រកាស ចុះ ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២០ អំពីគ្រាអាសន្នផ្នែកសុខភាពមូលដ្ឋាន ពាក់ព័ន្ធនឹងមេរោគកូរ៉ូណាឆ្នាំ ២០១៩ (កូវីដ-១៩) ដែលចេញដោយមន្ត្រីសុខាភិបាល និងគោលការណ៍ណែនាំដែលចេញដោយ នាយកដ្ឋានសុខភាពសាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា ដោយឯកសារទាំងពីរនេះត្រូវបាន និងអាចត្រូវ បានដាក់បន្ថែម។

១៧) កាតព្វកិច្ចក្នុងការអនុវត្តតាមលក្ខខណ្ឌតម្រូវដ៏តឹងរឹងនៃបទបញ្ជានានា។ បទបញ្ជានេះស៊ីសង្វាក់គ្នាទៅ នឹងបទប្បញ្ញត្តិនៅក្នុងបទបញ្ជាប្រតិបត្តិរបស់អភិបាលរដ្ឋលេខ N-60-20 និងបទបញ្ជាមន្ត្រីសុខាភិបាល សាធារណៈរបស់រដ្ឋ ចុះថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០ ដែលបញ្ជាឲ្យសមត្ថកិច្ចសុខាភិបាលមូលដ្ឋាន អាចអនុវត្ត ឬបន្តអនុវត្តវិធានការរឹតបន្តឹងផ្នែកសុខភាពសាធារណៈ បើមន្ត្រីសុខាភិបាលមូលដ្ឋាននៅ ក្នុងដែនសមត្ថកិច្ចនោះ សម្រេចថាស្ថានភាពសុខភាពនៅក្នុងដែនសមត្ថកិច្ចនោះ តម្រូវឲ្យចាត់វិធាន ការបែបនោះ។ ក្នុងករណីដែលមានភាពខ្មាស់គ្នារវាងបទបញ្ជានេះ និងបទបញ្ជាណាមួយផ្សេងទៀត ផ្នែកសុខភាពសាធារណៈរបស់រដ្ឋ ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បទប្បញ្ញត្តិដែលតឹង រឹងបំផុតក្នុងការគ្រប់គ្រងជំងឺ (ឧទាហរណ៍ ការការពារបន្ថែមដល់សុខភាពសាធារណៈ) មានអនុភាព ជាង។ ដោយស៊ីសង្វាក់គ្នាទៅនឹងក្រមសុខភាព និងសុវត្ថិភាពរបស់រដ្ឋកាលីហ្វ័រញ៉ា ត្រង់ផ្នែក 131080 និងគោលការណ៍ណែនាំអនុវត្តរបស់មន្ត្រីសុខាភិបាល សម្រាប់គ្រប់គ្រងជំងឺឆ្លងក្នុងរដ្ឋកាលីហ្វ័រញ៉ា លើកលែងតែក្នុងករណី ដែលមន្ត្រីសុខាភិបាលរបស់រដ្ឋអាចចេញបទបញ្ជាមួយ ដែលបញ្ជា ច្បាស់លាស់យោងទៅលើបទបញ្ជានេះ និងដោយផ្អែកលើការរកឃើញ ថាបទប្បញ្ញត្តិនៅក្នុងបទបញ្ជា

នេះបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពសាធារណៈ នោះរាល់វិធានការតឹងរឹងជាងនេះណាមួយដែលមានក្នុងបទបញ្ជានេះ គឺត្រូវបន្តអនុវត្តនិងគ្រប់គ្រងនៅក្នុងទីក្រុង។ ជាមួយគ្នានេះផងដែរ ក្នុងករណីដែលមានគោលការណ៍ណែនាំណាមួយរបស់ថ្នាក់ជាតិ ដែលអនុញ្ញាតសកម្មភាពទាំងឡាយណាដែលបទបញ្ជានេះមិនអនុញ្ញាត នោះបទបញ្ជានេះមានអានុភាពជាង។

១៨) លក្ខខណ្ឌតម្រូវក្នុងការបើកដំណើរការដោយអនុលោមតាមអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតក្នុងនៅមូលដ្ឋាន។ រាល់អាជីវកម្មទាំងអស់ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ដែលអនុលោមតាមបទបញ្ជានេះ គឺត្រូវបើកដំណើរការដោយអនុលោមតាមអាជ្ញាប័ណ្ណបច្ចុប្បន្ននៅមូលដ្ឋាន ឬលិខិតអនុញ្ញាត រួមទាំងអាជ្ញាប័ណ្ណអាជីវកម្ម លិខិតអនុញ្ញាតផ្នែកសុខភាព និងឯកសារប្រហាក់ប្រហែល។

១៩) សមត្ថកិច្ចរបស់អ្នកគ្រប់គ្រងទីក្រុង ក្នុងការសម្របសម្រួលសកម្មភាពក្រៅអគាររបស់អាជីវកម្ម។ អ្នកគ្រប់គ្រងទីក្រុង ឬមន្ត្រីដែលត្រូវបានចាត់តាំងតាមការគូរណាមួយ ត្រូវបង្កើតពិធីសាលាលាយលក្ខណ៍អក្សរ ដើម្បីសម្របសម្រួលសកម្មភាពក្រៅអគាររបស់អាជីវកម្ម ដោយអនុលោមតាមគោលការណ៍ណែនាំអំពីសុខភាពរបស់ក្រុង និងរដ្ឋ និងបទបញ្ជាសុខាភិបាលផ្សេងៗ និងដោយអនុលោមតាមរាល់ច្បាប់រដ្ឋ និងច្បាប់ជាតិជាធរមាន ដូចជាច្បាប់អាមេរិកស្តីពីជនពិការ ដោយផ្ដោតលើការបង្កើតពិធីសាលាដែលការពារសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់សហគមន៍។ ការចេញលិខិតអនុញ្ញាតណាមួយ ដើម្បីបើកដំណើរការទីតាំងនៅក្រៅអគារ គឺត្រូវចេញត្រឹមបណ្តោះអាសន្ន ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងមិនបង្កើតឲ្យមានជាសិទ្ធិផ្តាច់មុខលើអចលនទ្រព្យនៅលើស្ថានដោយផ្លូវសិទ្ធិអាទិភាពរបស់សាធារណៈ ឬអចលនទ្រព្យណាមួយ ដែលយកមកប្រើដើម្បីសម្របសម្រួលសម្រួលដំណើរការសកម្មភាពអាជីវកម្មនៅខាងក្រៅអគារ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះនោះឡើយ។

២០) ឯកសារថតចម្លងនៃបទបញ្ជានេះ។ សាលាក្រុងត្រូវផ្តល់ឯកសារថតចម្លងនៃបទបញ្ជានេះភ្លាមៗ ដោយ៖ (ក) ផ្សព្វផ្សាយវានៅលើគេហទំព័ររបស់នាយកដ្ឋានសុខាភិបាល និងសេវាសង្គមនៃទីក្រុងឡុងប៊ិច (<http://www.longbeach.gov/health/>), (ខ) បិទផ្សាយវានៅមជ្ឈមណ្ឌលផ្នែកជ្រើសរើសបុគ្គលិក ដែលមានទីតាំងនៅអគារលេខ 411 W. Ocean Blvd., Long Beach, CA 90802, (គ) ផ្តល់វាទៅដល់សាធារណជនទូទៅ ដែលស្នើសុំឯកសារថតចម្លងនៃបទបញ្ជានេះ (គ) ចេញសេចក្តីប្រកាសព័ត៌មានដើម្បីផ្សព្វផ្សាយបទបញ្ជានេះជាសាធារណៈ នៅតាមទីក្រុង និង (ឃ) ផ្ញើវាចេញតាមអ៊ីម៉ែល ទៅកន្លែង

ធំៗ ដែលមន្ត្រីសុខាភិបាលដឹងថាកន្លែងទាំងនោះទំនងជាកន្លែងដែលត្រូវអនុវត្តបទបញ្ជានេះ (ប៉ុន្តែសេវាបញ្ជូនបទបញ្ជានេះតាមអ៊ីម៉ែល គឺពុំចាំបាច់ត្រូវតែធ្វើទើបចាត់ទុកថាបានអនុវត្តតាមនោះឡើយ) ។ ម្ចាស់ អ្នកគ្រប់គ្រង ឬប្រតិបត្តិករនៃទីតាំងណាមួយ ដែលទំនងជាងទទួលរងផលប៉ះពាល់ដោយសារបទបញ្ជានេះ គួរបិទផ្សាយឯកសារចម្លងនៃបទបញ្ជានេះនៅទីតាំងនោះ និងផ្តល់ឯកសារចម្លងនៃបទបញ្ជានេះ មួយច្បាប់ទៅសាធារណជនទូទៅណាមួយ ដែលស្នើសុំវា។

ក) ម្ចាស់ អ្នកគ្រប់គ្រង ឬប្រតិបត្តិករនៃទីតាំងណាមួយ ដែលទំនងជាងទទួលរងផលប៉ះពាល់ដោយសារបទបញ្ជានេះ គួរផ្សព្វផ្សាយឯកសារចម្លងនៃបទបញ្ជានេះនៅទីតាំងនោះ និងគួរផ្តល់ឯកសារចម្លងមួយច្បាប់នៃបទបញ្ជានេះ ទៅដល់សាធារណជនណាម្នាក់ដែលស្នើសុំវា។

ខ) ដោយហេតុថាការណែនាំអាចប្រែប្រួល ម្ចាស់ អ្នកគ្រប់គ្រង ឬប្រតិបត្តិករនៃទីតាំងណាមួយដែលត្រូវគោរពតាមបទបញ្ជានេះ ត្រូវតែពិគ្រោះឯកសារដែលមាននៅលើគេហទំព័ររបស់នាយកដ្ឋានសុខាភិបាល និងសេវាសង្គមក្រុងឡងប៊ិចនេះ៖ (<http://www.longbeach.gov/health/>) ដោយត្រូវតាមដានព័ត៌មានជាប្រចាំថ្ងៃ ដើម្បីកំណត់ការកែសម្រួលណាមួយទៅនឹងបទបញ្ជានេះ និងដែលតម្រូវឲ្យអនុវត្តតាមព័ត៌មានបច្ចុប្បន្នភាពណាមួយ រហូតដល់បទបញ្ជានេះត្រូវលុបចោលវិញ។

២១) ភាពធ្ងន់ធ្ងរ។ បើផ្នែក អនុកថាខណ្ឌ ប្រយោគ អនុប្រយោគ ឃ្លា ឬពាក្យពេចន៍ណាមួយនៅក្នុងបទបញ្ជានេះ ឬការអនុវត្តបទបញ្ជានេះទៅនឹងជនណាម្នាក់ រចនាសម្ព័ន្ធនាមួយ ការជួបជុំគ្នា ឬកាលៈទេសៈណាមួយ ដែលត្រូវបានចាត់ទុកថាពុំមានសុពលភាព ឬអធម្មនុញ្ញភាពដែលសម្រេចដោយតុលាការក្នុងដែនយុត្តាធិការដែលមានសមត្ថកិច្ចណាមួយ នោះសេចក្តីសម្រេចនេះនឹងពុំប៉ះពាល់ដល់សុពលភាពនៃផ្នែកនៃបទបញ្ជា ឬការអនុវត្តបទបញ្ជានេះនោះឡើយ។

២២) ការពង្រឹងការអនុវត្ត។

ក) ដោយពិគ្រោះយោបល់ជាមួយមេធាវីរបស់ក្រុងឡងប៊ិច សាលាក្រុងឡងប៊ិចត្រូវបានអនុញ្ញាតឲ្យឈប់បន្តសេវាទឹកភ្លើងរបស់ក្រុង សម្រាប់អាជីវកម្មណាមួយ ដែលបើកដំណើរការដោយបំពានបទបញ្ជានេះ ទៅតាមការគួរ។

ខ) ទីតាំងដែលត្រូវអនុវត្តបទបញ្ជានេះ ដែលមិនតម្រូវឲ្យបិទទ្វារ អាចនៅបន្តបើកទ្វារអាជីវកម្ម និងធ្វើប្រតិបត្តិការក្នុងអំឡុងពេលចូលជាធរមាននៃបទបញ្ជានេះ ក្រោមលក្ខខណ្ឌមួយថាទីតាំងទាំងនោះត្រូវតែអនុវត្តតាមបទបញ្ជានេះ និងបទបញ្ជាសាធារណៈដទៃតរបស់រដ្ឋ ពាក់ព័ន្ធនឹងការឆ្លង


រាលដាលនៃជំងឺកូវីដ-១៩។ ទីតាំងដែលត្រូវបានអនុញ្ញាតឲ្យបន្តបើកដំណើរការសម្រាប់អាជីវកម្ម ដែលមិនបានគោរពតាមបទបញ្ជានេះ អាចត្រូវបង្គាប់ឲ្យបិទទ្វារជាក់ហិត សម្រាប់រយៈពេលចូល ជាធរមាននៃបទបញ្ជានេះ ព្រមទាំងការធ្វើវិសោធនកម្ម ឬខ្លឹមសារបន្ថែមណាមួយទៅនឹងបទបញ្ជា នេះផងដែរ។ ប៉ុន្តែ ផ្នែកនេះមិនអនុវត្តចំពោះព្រលានយន្តហោះក្រុងឡុងប៊ិច ឬអាជីវកម្មណាមួយ ដែលត្រូវបានកំណត់ ថាជាវេចនាសម្ព័ន្ធជាតិសំខាន់បំផុតនោះឡើយ។

គ) ការខកខានមិនបានអនុវត្តតាមបទបញ្ញត្តិណាមួយនៃបទបញ្ជានេះ នឹងនាំឲ្យមានការគម្រាម កំហែង និងគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ដែលប្រការនេះនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ និងត្រូវពិន័យ ដាក់ពន្ធនាគារ ឬទាំងពីរ។ ដើម្បីការពារសុខភាពសាធារណៈ មន្ត្រី សុខាភិបាលសាធារណៈរបស់សាលាក្រុងឡុងប៊ិច អាចចាត់វិធានការបន្ថែមចំពោះការខកខានមិន បានអនុវត្តតាមបទបញ្ជានេះ។ ការរំលោភបំពានបទបញ្ជានេះ គឺជាបទមជ្ឈិមដែលត្រូវផ្ដន្ទាទោស ដោយដាក់ពន្ធនាគារ ពិន័យ ឬទាំងពីរ ដោយអនុលោមតាមក្រមអំពីសុខភាព និងសុវត្ថិភាពរបស់ រដ្ឋកាលីហ្វ័រញ៉ា ត្រង់ផ្នែក 120275 et seq និងជំពូក 1.32 នៃក្រមរបស់សាលាក្រុងឡុងប៊ិច។ អនុលោមតាមធម្មនុញ្ញរបស់សាលាក្រុងឡុងប៊ិច ត្រង់ផ្នែក 109, 8634 និង 41601 នៃក្រមរបស់ រដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ា ត្រង់ផ្នែក 101040, 101475 និង 120175 នៃក្រមអំពីសុខភាព និងសុវត្ថិ ភាពរបស់រដ្ឋកាលីហ្វ័រញ៉ា និងជំពូក 8.08 និង 8.26 នៃក្រមរបស់សាលាក្រុងឡុងប៊ិច បទបញ្ជាទាំង នេះ និងសារាចរងទៀត ដែលត្រូវបានចេញដោយមន្ត្រីសុខាភិបាល នឹងត្រូវពង្រឹងការអនុវត្ត ដោយអគ្គស្នងការប៉ូលិសរបស់ក្រុងឡុងប៊ិច ដើម្បីធានាឲ្យមានការអនុវត្តតាមបទបញ្ជានេះ និង សារាចរផ្សេងៗទៀត ដែលមានកំណត់ក្នុងបទបញ្ជានេះ។

ឃ) ជាងនេះទៅទៀត និងបន្ថែមលើការពិន័យផ្នែកព្រហ្មទណ្ឌដែលមានចែងក្នុងនេះ បទបញ្ជានិង សារាចរដូចដែលត្រូវបានចេញដោយមន្ត្រីសុខាភិបាល នឹងត្រូវពង្រឹងឲ្យអនុវត្តដោយអ្នកគ្រប់គ្រង ទីក្រុងឡុងប៊ិច។ ក្នុងអំឡុងពេលនៃការប្រកាសអាសន្នអំពីបញ្ហាសុខភាពនេះ អ្នកគ្រប់គ្រងទីក្រុង ត្រូវបានអនុញ្ញាតឲ្យចាត់តាំង និងផ្តល់សិទ្ធិអនុញ្ញាតដល់និយោជិតរបស់ទីក្រុងឡុងប៊ិចទៅតាម ការគួរ ដើម្បីចេញសេចក្តីប្រកាសផ្នែករដ្ឋបាល និងកំណត់ការពិន័យផ្នែករដ្ឋបាល និងការពិន័យ ដទៃទៀត ចំពោះបុគ្គល អាជីវកម្ម និងជនដទៃទាំងឡាយណាដែលបំពានបទបញ្ជា និងសារាចរ ដែលមាននៅក្នុងនេះ ដោយអនុលោមតាមបទបញ្ញត្តិនៃជំពូក 9.65 នៃក្រមរបស់សាលាក្រុងឡុង ប៊ិច។

២៣) កាលបរិច្ឆេទចូលជាធរមាន។ បទបញ្ជានេះនឹងត្រូវចូលជាធរមាននៅម៉ោង ១២:០១ព្រឹក ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២ និងត្រូវបន្តមានសុពលភាពទៅតាមកាលវេលា ការលុបចោល ការព្យួរ ឬការធ្វើ វិសោធនកម្មលើបទបញ្ជានេះពីសំណាក់មន្ត្រីសុខាភិបាល។

អាស្រ័យហេតុនេះ ត្រូវចេញបញ្ជាដោយ៖



អាស៊ីសា ដេវីស (Anissa Davis), MD, DrPH,

មន្ត្រីសុខាភិបាលនៃសាលាក្រុងឡុងប៊ិច

កាលបរិច្ឆេទ៖ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២